

**តើអ្នកណាអាចដាក់ពាក្យសុំបាន?**

ដើម្បីដាក់ពាក្យ, អ្នកត្រូវតែ:

- រស់នៅទីក្រុងឡងប៊ិច
- មានអាយុ ១៨ ឆ្នាំ យ៉ាងតិច
- បំពេញ និងបញ្ជូនពាក្យសុំត្រឹមថ្ងៃផុតកំណត់
- បញ្ជូនលិខិតអនុសាសន៍ពីអង្គការ ឬក្រុមនៅទីក្រុងឡងប៊ិច



**តើខ្ញុំដាក់ពាក្យសុំដោយរបៀបណា?**

ពាក្យសុំ អាចរកបានពី:

**សេវាកម្មលំនៅដ្ឋាន និងអ្នកជិតខាង/សង្កាត់**

**មជ្ឈមណ្ឌលធនធានអ្នកជិតខាង**

411 W. Ocean Blvd., 3<sup>rd</sup> Floor

Long Beach, CA 90802

អ្នកអាចស្នើសុំពាក្យសុំ តាមទូរស័ព្ទលេខ 562.570.1010, ឬតាមអ៊ីម៉ែល NSB@longbeach.gov ឬតាមអនឡាញ ឯ longbeach.gov/nlp.

ដាក់ពាក្យសុំ អមជាមួយនឹងលិខិតអនុសាសន៍ មួយ ច្បាប់ពីថ្នាក់ដឹកនាំនៃអង្គការ ឬក្រុមផ្សេង ទៀតក្នុង

ទីក្រុងឡងប៊ិច ដូចជា:

- សមាគមអ្នកជិតខាង/សង្កាត់
- អាជីវកម្ម សហគមន៍ ឬអង្គការវិជ្ជាជីវៈ
- នាយកដ្ឋានទីក្រុងឡងប៊ិច
- ក្រុមសាសនាដែលបានបង្កើតឡើង
- កម្មវិធីភាពជាអ្នកដឹកនាំអភិវឌ្ឍន៍អ្នកជិតខាងនីស្សិត



LONG BEACH  
DEVELOPMENT  
SERVICES

CITY OF  
LONG BEACH

ដើម្បីស្នើសុំព័ត៌មាននេះជាទម្រង់ជំនួស ឬស្នើសុំការសម្របសម្រួលសមហេតុផល, សូមទាក់ទងនាយកដ្ឋានសេវាកម្មអភិវឌ្ឍន៍ តាមគេហទំព័រ longbeach.gov/lbds និងតាមលេខ 562.570.3807។ សូមធ្វើការស្នើសុំ យ៉ាងហោចណាស់បីថ្ងៃនៃថ្ងៃធ្វើការ ដើម្បីធានាបាននូវការសម្របសម្រួលនេះ; យើងនឹងខំប្រឹងប្រែងធ្វើ ដើម្បីបំពេញតាមសំណើក្នុងករណីមាន ការជូនដំណឹងក្នុងរយៈពេលខ្លីជាងនេះ។ ខែកុម្ភៈ ឆ្នាំ 2022

# The Neighborhood Leadership Program


កម្មវិធីភាពជាអ្នកដឹកនាំអ្នកជិតខាង



# តើកម្មវិធីភាពជាអ្នកដឹកនាំអ្នកជិតខាងគឺជាអ្វី?

កម្មវិធីភាពជាអ្នកដឹកនាំអ្នកជិតខាង (NLP) ត្រូវបានផ្តល់ជូនដោយការិយាល័យសេវាអភិវឌ្ឍន៍លំនៅដ្ឋាន និងអ្នកជិតខាងទីក្រុងឡងប៊ិច។ កម្មវិធីពហុភាសាដែលមានរយៈពេលប្រាំខែនេះ ជួយប្រជាពលរដ្ឋមូលដ្ឋាន និងផ្តល់ឱ្យពួកគេនូវជំនាញ ចំណេះដឹង និងធនធានដែលពួកគេត្រូវការ ដើម្បីបង្កើតភាពខុសគ្នានៃគុណភាពជីវិត នៅក្នុងសហគមន៍របស់យើង។


កម្មវិធីនេះគឺឥតគិតថ្លៃសម្រាប់អ្នកចូលរួម ហើយត្រូវបានផ្តល់មូលនិធិមួយផ្នែកតាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍សហគមន៍សហព័ន្ធ (CDBG) ។



**Tommie Simmons,**  
ឆ្នាំកន្លង 2012

“NLP មានសារៈសំខាន់ណាស់ដែលបានបង្រៀនខ្ញុំអំពីទំនាក់ទំនង, ជំនាញ, និងរបៀបបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ ដើម្បីសម្រេចបាននូវកិច្ចការអ្វីមួយ។”

- បង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការកែលម្អសង្កាត់របស់អ្នក
- កំណត់កន្លែងធនធាន និងភាពជាដៃគូ
- ដាក់ពាក្យសុំជំនួយ
- រៀបចំផែនការ និងបញ្ចប់គម្រោងសហគមន៍
- ទទួលបាននូវទំនុកចិត្តជាសាធារណៈ



**Crystal Day,** ឆ្នាំកន្លង 2018

“NLP បានបំពាក់ខ្ញុំនូវជំនាញដ៏រឹងមាំមួយ អំពីការសរសេរជំនួយដើម្បីកសាងភាពជាដៃគូសហគមន៍។ កម្មវិធីនេះក៏បានផ្តល់ឱ្យខ្ញុំនូវបណ្តាញគាំទ្រនៃបុគ្គលដើម្បីរីករាយជាមួយ ពិភពកុំព្យូទ័រ និងគាំទ្រ។ ជំនាញភាពជាអ្នកដឹកនាំផ្ទាល់ខ្លួនដែលខ្ញុំបានរៀននៅក្នុងកម្មវិធីភាពជាអ្នកដឹកនាំអ្នកជិតខាងបានជំរុញខ្ញុំអោយលើកទឹកចិត្តអ្នកដទៃទៀតឱ្យក្លាយជាអ្នកដឹកនាំសហគមន៍សកម្ម។”

# តើត្រូវប្តេជ្ញាចិត្តលះបង់នូវពេលវេលាអ្វីខ្លះ?

ត្រូវការនូវការប្តេជ្ញាចិត្តលះបង់នូវពេលវេលាជាខ្លាំងសម្រាប់កម្មវិធីភាពជាអ្នកដឹកនាំអ្នកជិតខាង។ ជាទូទៅ វគ្គបណ្តុះបណ្តាលត្រូវបានធ្វើឡើងពីរដងក្នុងមួយខែសម្រាប់រយៈពេលប្រាំខែ ហើយរួមបញ្ចូលវគ្គថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ អ្នកចូលរួមត្រូវបានរំពឹងថានឹងចូលក្នុងគ្រប់វគ្គ **ទាំងអស់។** សូមមើលកម្មវិធីសម្រាប់កាលបរិច្ឆេទ និងពេលវេលាជាក់លាក់។ មានការរំពឹងថាអ្នកចូលរួមក៏នឹងជួបគ្នាក្រៅម៉ោងថ្នាក់ធម្មតា សម្រាប់គម្រោងដែលនឹងធ្វើឡើងដើម្បីបម្រើផលប្រជាពលរដ្ឋ នៅទីក្រុងឡងប៊ិច។



**Emily Kiwa Tanaka,**  
ឆ្នាំកន្លង 2011

“NLP បានជួយខ្ញុំធ្វើឱ្យមានចិត្តភាពដ៏មានន័យជាមួយមនុស្សដែលមានគំនិតដូចគ្នាដែលចូលចិត្តការស្ម័គ្រចិត្តចំពោះគម្រោងដែលខ្លួនមានចំណូលចិត្ត។ វាបានជួយខ្ញុំឱ្យមានទំនុកចិត្តក្នុងការបន្តដំណើរទៅមុខដោយសារតែខ្ញុំបានត្រៀមខ្លួនជាមួយនឹងឧបករណ៍ដើម្បីបង្កើត ‘បំពង់សុបិន្ត’ ទៅជាការពិត។”

